



**បន្ទាប់ពីការជួបលើកដំបូងសម្រាប់ការទាមទាររបស់អ្នក ការធ្វើដំណើរគឺអាចចំណាយបានតែប៉ុណ្ណោះ ប្រសិនបើអ្នក៖**

- មានការអនុញ្ញាតពីប្រធានទាមទាររបស់អ្នក ហើយ
- មើលអ្នកផ្តល់សេវាណាដែលនៅក្នុងបណ្តាញអ្នកផ្តល់សេវា L&I (ការលើកលែងអាចអនុវត្តមើលតំណខាងក្រោម)។ កាលបរិច្ឆេទអ្នកបានធ្វើដំណើរ

**បំពេញជូរឈរនីមួយៗ។**

- **ជូរឈរ A:** (កាលបរិច្ឆេទមួយក្នុងមួយបន្ទាត់)។
- **ជូរឈរ B:** ប្រើកូដតែមួយប៉ុណ្ណោះក្នុងមួយបន្ទាត់។ កូដត្រូវបានរាយខាងក្រោម។
- **ជូរឈរ C:** អ្នកផ្តល់សេវាដែលអ្នកបានឃើញ។
- **ជូរឈរ D:** អាសយដ្ឋានដែលអ្នកបានធ្វើដំណើរទៅ។
- **ជូរឈរ E:** ចំនួនម៉ាយល៍សរុបដែលអ្នកបានធ្វើដំណើរទៅមក។
- **ជូរឈរ F:** ចំនួនជាប្រាក់ដុល្លារនៃការចំណាយនីមួយៗ (អាហារ កន្លែងស្នាក់នៅ ថ្លៃឈ្នួល ចំណត)។ ការចំណាយតែមួយក្នុងមួយបន្ទាត់។ អ្នកត្រូវតែភ្ជាប់ច្បាប់ចម្លងនៃបង្កាន់ដៃទាំងអស់ លើកលែងតែចំណតក្រោម \$10។ បង្កាន់ដៃទាំងអស់ត្រូវតែជាធាតុ និងអាចយល់បាន។

**កូដធ្វើដំណើរ**

ការចំណាយ	សេវាកម្មផ្នែកវេជ្ជសាស្ត្រ	សេវាកម្មវិជ្ជាជីវៈ	ការបណ្តុះបណ្តាលឡើងវិញ
ចម្ងាយយានយន្តឯកជន	0401A	V0028	0301R
ចំណត	0402A	0402A	0302R
ស្ពាន និងស្រឡាង គិតថ្លៃ	0403A	0403A	0303R
ការដឹកជញ្ជូនពាណិជ្ជកម្ម	0405A	0405A	0304R
តាក់ស៊ី	0414A	0414A	ទាក់ទងអ្នកប្រឹក្សា Voc របស់អ្នក។
កន្លែងស្នាក់នៅ	0406A	0406A	ទាក់ទងអ្នកប្រឹក្សា Voc របស់អ្នក។
អាហារពេលព្រឹក	0407A	0407A	ទាក់ទងអ្នកប្រឹក្សា Voc របស់អ្នក។
អាហារថ្ងៃត្រង់	0408A	0408A	ទាក់ទងអ្នកប្រឹក្សា Voc របស់អ្នក។
អាហារពេលល្ងាច	0409A	0409A	ទាក់ទងអ្នកប្រឹក្សា Voc របស់អ្នក។

**ហត្ថលេខា**

- **ការគ្រូទៅជួបពេទ្យ៖** អ្នកផ្តល់សេវា ឬបុគ្គលិកការិយាល័យដែលអ្នកបានឃើញត្រូវតែចុះហត្ថលេខាដើម្បីផ្ទៀងផ្ទាត់កាលបរិច្ឆេទនៃការទៅជួបនីមួយៗ។
- **សេវាកម្មវិជ្ជាជីវៈ និងបណ្តុះបណ្តាលឡើងវិញ៖** ទីប្រឹក្សាវិជ្ជាជីវៈរបស់អ្នកត្រូវតែចុះហត្ថលេខាដើម្បីផ្ទៀងផ្ទាត់កាលបរិច្ឆេទនីមួយៗដែលអ្នកបានធ្វើដំណើរ។
- **ហត្ថលេខារបស់កម្មករ៖** អ្នកត្រូវចុះហត្ថលេខាលើបែបបទសម្រាប់ការទូទាត់សំណង។

**ឧទាហរណ៍**

	A. កាលបរិច្ឆេទ (ការធ្វើដំណើរនីមួយៗ) ខ/ថ/ឆ	B. កូដធ្វើដំណើរ (មួយក្នុងមួយបន្ទាត់ - សូមមើលខាងក្រោមនៃបែបបទ)	C. ឈ្មោះអ្នកផ្តល់សេវា	D. អាសយដ្ឋានណាត់ជួប	E. ចំនួនម៉ាយល៍ (ការធ្វើដំណើរទៅមកដោយផ្លូវផ្ទាល់ខ្លីបំផុតតែប៉ុណ្ណោះ)	F. ថ្លៃចំណាយ (ភ្ជាប់បង្កាន់ដៃ)
1.	12/12/2022	0401A	Dr. John Smith	123 Hospital Way SW Suite 200 Seattle WA 98101	120	
2.	12/12/2022	0402A		123 Hospital Way SW Suite 200 Seattle WA 98101		\$25.00

ត្រូវការស្វែងរកអ្នកផ្តល់បណ្តាញ L&I ដែលនៅជិតឬទេ?

ចូលទៅ Find-A-Doc នៅ [www.Lni.wa.gov/FindADoc](http://www.Lni.wa.gov/FindADoc)។

ត្រូវការជំនួយ ឬព័ត៌មានបន្ថែមឬទេ?

ចូលទៅ [www.Lni.wa.gov](http://www.Lni.wa.gov) ហើយចុចលើផ្ទាំងបុគ្គលិកមានរបួស ឬទូរសព្ទទៅលេខ 1-800-LISTENS.

អ្នកអាចអានការចំណាយថ្លៃធ្វើដំណើរ WAC ពេញលេញដោយចូលទៅ [apps.Leg.wa.gov/WAC/](http://apps.Leg.wa.gov/WAC/) ហើយស្វែងរក WAC [296-20-1103](http://296-20-1103)។